



GC ការពារក្រេឌីតជាក្រុម



តើអ្វីទៅជា GC ការពារក្រេឌីតជាក្រុម?

GC ការពារក្រេឌីតជាក្រុម គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម ដែលផ្តល់ការធានាលើប្រាក់កម្ចី ក្នុងករណីដែលអ្នកខ្ចីប្រាក់ទទួល មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ គម្រោងនេះ ការពារគ្រឹះស្ថានហិរញ្ញវត្ថុពីហានិភ័យនៃការបាត់បង់មូលនិធិ និង ការពារក្រុមគ្រួសាររបស់អ្នកខ្ចីប្រាក់ពីបំណុលដែលមិនបានគ្រោងទុក។

កម្មវត្ថុនៃការធានារ៉ាប់រង

អាយុជីវិតនៃសមាជិកដែលត្រូវបានធានា។

លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	ចាប់ពី 18 ដល់ 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1 - 30ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$1,000ឡើង
ប្រភេទនៃទឹកប្រាក់ត្រូវបានធានា	ប្រភេទថេរ ឬប្រភេទថយចុះ*

*ប្រភេទថេរមានន័យថាទឹកប្រាក់ត្រូវបានធានានៅរក្សាចំនួនថេរដែល ក្នុងអំឡុងពេលធានារ៉ាប់រង។

ប្រភេទថយចុះ មានន័យថាទឹកប្រាក់ត្រូវបានធានានឹងត្រូវថយចុះ ជារៀង រាល់ខែ ឬជារៀងរាល់ឆ្នាំនៅថ្ងៃខួបនៃការធានារ៉ាប់រងរបស់សមាជិកដែល ត្រូវបានធានា។ សំណងមរណភាព និងពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ដែលត្រូវផ្តល់ជូនគឺស្មើនឹង១០០%នៃទឹកប្រាក់ត្រូវបានធានានៅ គ្រានោះ។

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	បង់ម្តងធ្លាច់
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	មិនអនុវត្ត

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ក្នុងអំឡុងពេលមានសុពលភាពនៃការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា។

អត្ថប្រយោជន៍ធានារ៉ាប់រង



សំណងមរណភាព

100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូនក្នុងករណីសមាជិកដែលត្រូវបានធានាទទួលមរណភាព



សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

100% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូនក្នុងករណីសមាជិកដែលត្រូវបានធានាទទួលរងពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍

ករណីមិនធានា

១. មរណភាព

មិនមានអត្ថប្រយោជន៍លើមរណភាពនឹងត្រូវផ្តល់ជូននោះទេ ប្រសិនបើមរណភាពរបស់សមាជិកដែលត្រូវបានធានាត្រូវបានបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រងគោល ឬកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ។
- (២) ការប្រព្រឹត្តិ ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំពេញ ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។

- (៤) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្លេចអាមូណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬផលវិបាកផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។
- (៥) មរណភាពបណ្តាលមកពីជំងឺនៅក្នុងរយៈពេលរង់ចាំ ប្រសិនបើអាចអនុវត្តបាន។ លើកលែងចំពោះករណីមរណភាពបណ្តាលមកពីគ្រោះថ្នាក់ដោយចៃដន្យ។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ក្រុមហ៊ុនមិនធានាលើការបាត់បង់ឬពិការភាពដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលកើតឡើងដោយផ្ទាល់ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- (២) ការឆ្លងវីរុសហ៊ីវ (HIV) រោគសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- (៣) សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ការឈ្លានពាន សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ចលាចលស៊ីវិល ការធ្វើកុបកម្ម ការធ្វើកូដកម្ម ការបះបោរប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- (៤) ខណៈពេលដែលសមាជិកដែលត្រូវបានធានាប្រព្រឹត្តបទឧក្រិដ្ឋ ឬកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- (៥) ការធ្វើដំណើរចូល ការចាកចេញ ការធ្វើប្រតិបត្តិការបញ្ជា ការធ្វើប្រតិបត្តិការជួសជុលថែទាំ ឬត្រូវបានដឹកជញ្ជូនដោយយាន ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសនានា លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយ ដែលធ្វើប្រតិបត្តិការជាទៀងទាត់តាមកាលវិភាគ និងតាមគន្លងផ្លូវដឹកជញ្ជូនអ្នកដំណើរផ្លូវអាកាសដែលបានកំណត់ជាមុនរបស់ក្រុមហ៊ុន។
- (៦) ខណៈពេលដែលសមាជិកដែលត្រូវបានធានាបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្តចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- (៧) ស្ថានភាពដែលមានពីមុនស្រាប់មុនកាលបរិច្ឆេទចាប់ផ្តើមធានានៃការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា។ ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាជាជំងឺដែលសមាជិកដែលត្រូវបានធានាបានដឹងច្បាស់ លុះត្រាតែស្ថានភាពទាំងនោះត្រូវបានប្រកាសប្រាប់មកកាន់ក្រុមហ៊ុននិងបានទទួលយកដោយក្រុមហ៊ុន។ សមាជិកដែលត្រូវបានធានាអាចត្រូវបានចាត់ទុកថាបានដឹងច្បាស់អំពីស្ថានភាពដែលមានពីមុនស្រាប់ ប្រសិនបើមានស្ថានភាពណាមួយដូចបានចែងខាងក្រោម៖
 - ក) សមាជិកដែលត្រូវបានធានាបានទទួល ឬកំពុងទទួលការព្យាបាល
 - ខ) យោបល់វេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬការព្យាបាលផ្នែកវេជ្ជសាស្ត្រត្រូវបានណែនាំ
 - គ) មានរោគសញ្ញាច្បាស់ និងជាក់លាក់ត្រូវបានបង្ហាញ ឬ
 - ឃ) វត្តមាននៃស្ថានភាពនោះអាចមើលឃើញដោយបុគ្គលធម្មតាក្នុងកាលៈទេសៈណាមួយ។
- (៨) សមាជិកដែលត្រូវបានធានាស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយ លើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- (៩) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។
- (១០) ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីជំងឺនៅក្នុងរយៈពេលរង់ចាំ ប្រសិនបើអាចអនុវត្តបាន។ លើកលែងចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍បណ្តាលមកពីគ្រោះថ្នាក់ដោយចៃដន្យ។

ចំណាំ៖ ខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក
ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។



ទំនាក់ទំនងមកកាន់យើងខ្ញុំ

☎ 023-989-218 / 098-989-218

✉ service@gc-life.com.kh 🌐 www.gc-life.com.kh



វ៉ៃផាក ផ្ទះលេខ A9២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ